

# ការវាយតម្លៃបញ្ចប់គម្រោង

ការគ្រប់គ្រងសហគមន៍ព្រៃឈើព្រៃជាំស្មាច់ឆ្ពោះទៅរកអដបូក ដែលមានឈ្មោះជាភាសាអង់គ្លេសថា  
Prey Chaom Smach Community Forestry Management Towards REDD+ “PCS-CFMTR+”

ក្រោមជំនួយថវិកាពី UNDP-GEF SGP  
អនុវត្តគម្រោងដោយគណៈកម្មការសហគមន៍ព្រៃឈើព្រៃជាំស្មាច់

## លក្ខខណ្ឌការងារ

### ១. គោលបំណងនៃការវាយតម្លៃ

គោលបំណងនៃការវាយតម្លៃនេះគឺដើម្បីទទួលបានការវិភាគ ដែលមានភាពឯករាជ្យ និងមិនលំអៀង អំពីប្រសិទ្ធភាព ភាពស័ក្តិសិទ្ធិ ឥទ្ធិពល ភាពស៊ីសង្វាក់ និង និរន្តរភាពរបស់គម្រោង ការគ្រប់គ្រងសហគមន៍ព្រៃឈើព្រៃជាំស្មាច់ឆ្ពោះទៅរកអដបូក នៅពេលដែល គម្រោង នេះត្រូវបានបញ្ចប់បន្ទាប់ពីបានអនុវត្តអស់រយៈពេល២៤ខែរួចមក។

### ២. សារវតា

២.១. អ្នកអនុវត្តគំរោង៖ គណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើព្រៃជាំស្មាច់ ជាអង្គការសហគមន៍មូលដ្ឋានដែលត្រូវបានបង្កើតឡើងនៅឆ្នាំ២០០២ ដោយប្រជាសហគមន៍ ក្រោមការសម្របសម្រួលរបស់ អង្គការ RPFDP។ ចាប់ពីឆ្នាំ២០០៩ រហូតមកទល់បច្ចុប្បន្ននេះ ត្រូវបានជួយគាំទ្រដោយអង្គការម្លប់បៃតង។ គណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើព្រៃជាំស្មាច់នេះ ត្រូវបានបង្កើតឡើងដើម្បីគ្រប់គ្រងសកម្មភាពអភិរក្សធនធានធម្មជាតិ មានព្រៃឈើ និងសត្វព្រៃជាដើមនៅស្រុកសណ្តាន់ ខេត្តកំពង់ធំ ឱ្យមានការអភិវឌ្ឍរីកចម្រើន ព្រមទាំងការប្រើប្រាស់ដោយមាននិរន្តរភាពផងដែរ។ លើសពីនេះទៅទៀតគណៈកម្មការនេះក៏មានភារៈកិច្ចចូលរួមចំណែកធ្វើសកម្មភាពអភិវឌ្ឍផ្សេងៗ នៅក្នុងសហគមន៍ ដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រុមប្រឹក្សាឃុំទំរឹង និង ស្ថាប័នដៃគូនានាដែលពាក់ព័ន្ធ។

ក្រោមការសម្របសម្រួលរបស់អង្គការម្លប់បៃតង នៅឆ្នាំ២០១៥ សហគមន៍ព្រៃឈើព្រៃជាំស្មាច់បានបង្កើតគម្រោងមួយដែលមានឈ្មោះថា ការគ្រប់គ្រងសហគមន៍ព្រៃឈើព្រៃជាំស្មាច់ឆ្ពោះទៅរកអដបូក (Prey Chaom Smach Community Forestry Management Towards REDD+ - (PCS-

CFMTR+) ។ សហគមន៍ព្រៃឈើព្រៃជាំស្មាច់ បានដាក់សំណើគម្រោងនោះ ទៅអង្គការUNDP និង ទទួលបាននូវមូលនិធិរវាង ២២,១៨០.០០ ដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោងនេះចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៥ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧។

**២.២. សេចក្តីអត្ថាធិប្បាយអំពីគំរោង**

**ឈ្មោះគំរោង:** ការគ្រប់គ្រងសហគមន៍ព្រៃឈើព្រៃជាំស្មាច់ឆ្ពោះទៅរកវេជ្ជបូក  
(Prey Chaom Smach Community Forestry Management Towards REDD+ - «PCS-CFMTR+»)

**ទីតាំងគំរោង:** ភូមិទំអរ ឃុំទំរឹង ស្រុកសណ្តាន់ ខេត្តកំពង់ធំ

**រយៈពេលអនុវត្តគំរោង:** ថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០១៥ ដល់ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០១៧

**គោលបំណងនៃគម្រោង:** ផ្ទៃដីព្រៃសហគមន៍ព្រៃជាំស្មាច់ដែលមានទំហំ ១,៤៤៦ហា.ត ត្រូវបាន ប្រើប្រាស់ និងគ្រប់គ្រងប្រកបដោយនិរន្តរភាពដើម្បីត្រៀមខ្លួនចូលរួម អនុវត្តកម្មវិធីវេជ្ជបូកនៅពេលអនាគត

**គោលបំណងជាក់លាក់:**

- ១. គណកម្មការ អ្នកពាក់ព័ន្ធ និងសមាជិកសហគមន៍ព្រៃឈើចំនួន ៧០% មានការយល់ ដឹងពីកម្មវិធីវេជ្ជបូក និងចូលរួមអភិរក្សព្រៃសហគមន៍កាន់តែមានប្រសិទ្ធភាព នៅពាក់ កណ្តាលឆ្នាំ២០១៧។
- ២. សមាជិកសហគមន៍ចំនួន១៣២គ្រួសារដែលមានប្រជាជនសរុបចំនួន១,២២១ (ស្រី ៥៩៩) ក្នុងតំបន់គោលដៅ មានសិទ្ធិស្របច្បាប់ក្នុងការគ្រប់គ្រង និងប្រើប្រាស់ដីព្រៃ សហគមន៍ចំនួន ១,៤៤៦ ហា.ត ប្រកបដោយនិរន្តរភាព។
- ៣. កសិករក្រីក្រជាសមាជិកសហគមន៍ចំនួន ២០គ្រួសារមានជីវភាពកាន់តែល្អប្រសើរ តាមរយៈក្រុមសន្សំ ការធ្វើកសិកម្មតាមបច្ចេកទេស និងការប្រើប្រាស់អនុផលព្រៃឈើ ប្រកបដោយនិរន្តរភាព។

**៣. សេចក្តីអត្ថាធិប្បាយអំពីការវាយតម្លៃ**

**៣.១. ទំហំការងារ**

ទំហំនៃការវាយតម្លៃគម្រោងនេះ ត្រូវបានកំណត់ដូចខាងក្រោម ហើយបេក្ខជនដែល ទទួលបានជោគជ័យក្នុងការដេញថ្លៃ ត្រូវបំពេញឱ្យបាន។

- វាយតម្លៃលើលទ្ធផលរបស់គម្រោង និងភ្ជាប់ទំនាក់ទំនងរវាងលទ្ធផលទៅនឹង ប្រសិទ្ធិភាពរបស់គម្រោង
- កំណត់រកសមិទ្ធផលរបស់គម្រោង ព្រមទាំងស្វែងរកទំនាក់ទំនងរវាងសមិទ្ធផលនិងភាពស័ក្តិសិទ្ធិរបស់គម្រោង
- វាយតម្លៃលើផលប៉ះពាល់របស់គម្រោង ថាតើវាបានចូលរួមចំណែកក្នុងការសម្រេចគោលបំណងរបស់គម្រោងដែរឬទេ
- វាយតម្លៃលើភាពឆ្លើយតបរបស់គម្រោងធៀបទៅនឹងតម្រូវការរបស់សហគមន៍
- ការវាយតម្លៃត្រូវធ្វើឡើងចំពោះគ្រប់ទីតាំងរបស់គម្រោងដូចដែលមានចែងក្នុងឯកសារសំណើគម្រោង
- ទំហំសំណាកស្ថិតិដែលចង់បានគួរស្ថិតនៅចន្លោះ ២០ ទៅ ២៥ ភាគរយ ចំពោះអ្នកទទួលបានដោយផ្ទាល់ពីគម្រោង

**៣.២. ផលសំរេចរបស់ការវាយតម្លៃដែលចង់បាន**

បេក្ខជនដែលទទួលបានជោគជ័យក្នុងការដេញថ្លៃត្រូវធ្វើឱ្យបាននូវផលសម្រេចដូចខាងក្រោម៖

- ផែនការការងារលម្អិតសម្រាប់ការវាយតម្លៃដែលនឹងត្រូវដាក់ជូនទៅគណៈកម្មការសហគមន៍ក្រោមការសម្របសម្រួលពីមន្ត្រីជំនួយការពីអង្គការម្លប់បែតងដើម្បីពិភាក្សានិងសម្រេច
- វិធីសាស្ត្រក្នុងការវាយតម្លៃដោយមានសេចក្តីអត្ថាធិប្បាយលម្អិតអំពី ប្រភេទទិន្នន័យដែលត្រូវការ យុទ្ធសាស្ត្រនិងឧបករណ៍សម្រាប់ប្រមូលទិន្នន័យ និងវិធីសាស្ត្រវិភាគទិន្នន័យ
- ការប្រជុំពិភាក្សាមួយជាមួយគណៈកម្មការសហគមន៍ក្រោមការសម្របសម្រួលពីមន្ត្រីជំនួយការពីអង្គការម្លប់បែតងមុនពេលចុះប្រមូលទិន្នន័យ
- របាយការណ៍ព្រាងជាភាសារខ្មែរមួយ ដែលបង្ហាញឱ្យឃើញពីរបកគំហើញដែលមានភាពមិនលំអៀង និងឯករាជ្យ ការវិភាគលើរបកគំហើញទាំងនោះ ការសន្និដ្ឋានដែលសមហេតុផល និងអនុសាសន៍សមរម្យ
- បទបង្ហាញពិភាក្សាមួយ ពីរបាយការណ៍ព្រាងដែលនឹងត្រូវធ្វើជូនទៅគណៈកម្មការសហគមន៍និងមន្ត្រីជំនួយការពីអង្គការម្លប់បែតង
- របាយការណ៍សម្រេចជាភាសារខ្មែរ និងបកប្រែជាភាសាអង់គ្លេសដែលរួមបញ្ចូលគ្រប់ព័ត៌មានត្រលប់ដែលទទួលបានពីបទបង្ហាញពិភាក្សាខាងលើ

**៣.៣. កាលបរិច្ឆេទការងារ**

ការសិក្សារាយតំលៃនេះត្រូវធ្វើឡើងយ៉ាងយូរបំផុតត្រឹមថ្ងៃទី២៥ ខែកក្កដា ឆ្នាំ ២០១៧ ហើយត្រូវបញ្ចប់យ៉ាងយូរបំផុតត្រឹមថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧។

**៣.៤. ថ្លៃទូទាត់សេវាកម្ម**

បេក្ខជនត្រូវប៉ាន់ប្រមាណពីតំលៃសរុបសម្រាប់ការងាររាយតំលៃនេះ ហើយត្រូវដាក់ជូននៅក្នុងសំណើរដេញថ្លៃ។ ការដេញថ្លៃមួយនឹងត្រូវធ្វើឡើងចំពោះបេក្ខជនទាំងឡាយណាដែលបានឆ្លងផុតការសម្រេចសំរាប់រង។

**៤. គុណវឌ្ឍន៍របស់បេក្ខជន**

បេក្ខជនដែលចង់ដេញថ្លៃការងារនេះត្រូវមានគុណសម្បត្តិដូចខាងក្រោម៖

- បទពិសោធន៍ទូលំទូលាយក្នុងការសិក្សារាយតំលៃគម្រោង
- មានចំណេះដឹងទូលំទូលាយលើការអភិវឌ្ឍសហគមន៍
- មានបទពិសោធក្នុងការធ្វើការងារជាមួយអង្គការក្រៅរដ្ឋាភិបាលនិងអង្គការសហគមន៍មូលដ្ឋាន។
- មានចំណេះដឹងខ្ពស់ពីបរិស្ថាន ការការពារនិងអភិរក្សធនធានធម្មជាតិ ពីក្រុមជួយខ្លួនឯង ពីកសិកម្ម ពីសហគមន៍ព្រៃឈើ និងពីយុទ្ធសាស្ត្រលើកស្ទួយជីវភាពរស់នៅ

**៥. ការបញ្ជាក់ពីចំណាប់អារម្មណ៍**

បេក្ខជនដែលមានចំណាប់អារម្មណ៍ចង់ដេញថ្លៃអនុវត្តការងាររាយតំលៃនេះ ត្រូវដាក់ជូននូវឯកសារសំណើរដេញថ្លៃលម្អិតដែលមានបង្ហាញពីគុណសម្បត្តិរបស់បេក្ខជន ពីវិធីសាស្ត្ររាយតំលៃពីកាលវិភាគការងារ និងពីការវិភាគលម្អិតអំពីថ្លៃសេវាកម្ម ទៅការិយាល័យកណ្តាលអង្គការម្លប់បៃតងយ៉ាងយឺតបំផុតត្រឹមម៉ោង ប្រាំរសៀល ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧។

ឈ្មោះអ្នកដែលត្រូវទាក់ទង: លោក គ្រី បូរី ឬ លោក នួន ហាក់  
 អាស័យដ្ឋាន: ភូមិទំអរ ឃុំទំរឹង ស្រុកសណ្តាន់ ខេត្តកំពង់ធំ  
 ទូរស័ព្ទ: 085-548-971 ឬ 092-953-898 ឬ 012-577-939  
 Email: pocfmli2ktmlup@gmail.com ឬ dicmlup@gmail.com